


ប្រសិនបើ អ្នកថ្មីនៅប្រទេសអូស្ត្រាលី ឬក៏ភាសាអង់គ្លេសជា ភាសាទីពីររបស់អ្នក សេចក្តីសង្ខេបនេះនឹងជួយឆ្លើយសំណួរ ខ្លះអំពីពន្ធនៅប្រទេសអូស្ត្រាលី។


ហេតុអ្វីបានជាយើងបង់ពន្ធ

ជាជនជាតិអូស្ត្រាលីយើងទទួលបានប្រព័ន្ធសុខាភិបាលពល្យ ការអប់រំមានគុណភាព និងសេវាដ្ឋានសហគមន៍ជាច្រើនប្រភេទ (ឧទាហរណ៍ដូចជា សួនឧទ្យាន និងទីធ្លាក្មេងលេង) ដែលបានទទួលការគាំទ្រតាមរយៈការប្រមូលពន្ធ។

ក្រសួងពន្ធដារអូស្ត្រាលី (ATO) ប្រមូលពន្ធទាំងនេះសម្រាប់រដ្ឋាភិបាលអូស្ត្រាលីផ្តល់សេវា នានា ដោយរួមមាន៖

- ការថែទាំសុខភាព
- អប់រំ
- ការពារជាតិ
- ផ្លូវថ្នល់ និងផ្លូវដែក
- បង់ថ្លៃសុខុមាលភាព ជំនួយគ្រោះមហន្តរាយ និងប្រាក់ចូលនិវត្តន៍។





នៅមុនពេលអ្នកចាប់ផ្តើមធ្វើការ

ការអនុញ្ញាតឱ្យធ្វើការនៅប្រទេសអូស្ត្រាលី

នៅមុនពេលចាប់ផ្តើមធ្វើការនៅប្រទេសអូស្ត្រាលី អ្នកត្រូវតែសុំការអនុញ្ញាតពី Department of Home Affairs ប្រសិនបើអ្នកជាជនបរទេស។ Home Affairs អាចផ្តល់ដល់អ្នកនូវព័ត៌មានដែលមានសារៈប្រយោជន៍ ដោយរួមមានប្រភេទទិដ្ឋាការដែលអនុញ្ញាតឱ្យអ្នកធ្វើការនៅប្រទេសអូស្ត្រាលី។

សម្រាប់ព័ត៌មានបន្ថែមស្តីពីការអនុញ្ញាតឱ្យធ្វើការនៅប្រទេសអូស្ត្រាលី ចូលមើល homeaffairs.gov.au



ធ្វើ tax file number (លេខបញ្ជីពន្ធ)

Tax file number (TFN) របស់អ្នកជា លេខយោងផ្ទាល់ខ្លួនរបស់អ្នក។ រដ្ឋ **មិនយកថ្លៃ** ក្នុងការធ្វើ TFN ទេ។

អ្នកគួរធ្វើ TFN នៅមុនពេលចាប់ផ្តើមការ ឬក៏បន្ទាប់ពីចាប់ផ្តើមការភ្លាម បើពុំដូច្នោះទេ អ្នកនឹងបង់ពន្ធច្រើនជាងអ្នកមានលេខបញ្ជីពន្ធ។ យើងចេញ TFNs ទៅដល់បុគ្គល អាជីវកម្ម និងអង្គការផ្សេងៗសម្រាប់គោលបំណងកំណត់ អត្តសញ្ញាណ និងរក្សាកំណត់ត្រា។

វិធីដាក់ពាក្យសុំ TFN នឹងអាស្រ័យទៅលើ ស្ថានភាពរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម ចូលមើល ato.gov.au/tfn

នៅពេលបំពេញពាក្យសុំរបស់អ្នក អ្នកនឹងត្រូវការ ឯកសារដែលបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នក។

ការពិនិត្យពាក្យសុំ TFN និងធ្វើ TFN ទៅដល់ អាសយដ្ឋានរបស់អ្នកអាចត្រូវការពេលវេលា រហូតដល់ 28 ថ្ងៃ។

នៅពេលអ្នកទទួលបាន TFN របស់អ្នក វាជា ការសំខាន់ត្រូវរក្សាលេខនេះឱ្យមានសុវត្ថិភាព និងមិនឱ្យអ្នកណាផ្សេងទៀតប្រើវាឡើយ។ សម្រាប់ព័ត៌មានបន្ថែមស្តីពីវិធីរក្សាទុកព័ត៌មាន លម្អិតផ្ទាល់ខ្លួនរបស់អ្នកឱ្យមានសុវត្ថិភាព ចូលមើល ato.gov.au/identitycrime

Australian business number (ABN) (លេខអាជីវកម្មអូស្ត្រាលី) គឺសម្រាប់អាជីវកម្ម

មិនមែនគ្រប់គ្នាមានសិទ្ធិទទួលបាន ឬក៏ត្រូវការ លេខអាជីវកម្មអូស្ត្រាលី (ABN) ដើម្បីធ្វើការ នៅប្រទេសអូស្ត្រាលីនោះទេ។ ការមាន ABN មានន័យថាអ្នក៖

- កំពុងធ្វើអាជីវកម្មរបស់អ្នកផ្ទាល់
- ត្រូវបង់ពន្ធរបស់អ្នកផ្ទាល់មកឱ្យយើង
- អាចត្រូវការបង់ប្រាក់សោធននិរត្តន៍របស់អ្នក ផ្ទាល់
- អាចមិនមានការធានារ៉ាប់រង ប្រសិនបើ អ្នកមានបុរស។

សម្រាប់ព័ត៌មានបន្ថែមស្តីពីដាក់ពាក្យសុំ ABN ចូលមើល abr.gov.au

នៅពេលអ្នកចាប់ផ្តើមធ្វើការ



បំពេញសេចក្តីប្រកាស tax file number

នៅពេលអ្នកចាប់ផ្តើមធ្វើការ និងយោជករបស់អ្នកនឹងសុំឱ្យអ្នកបំពេញ *Tax file number declaration* (សេចក្តីប្រកាសលេខបញ្ជីពន្ធ) ដើម្បីប្រាប់ពួកគេនូវ TFN និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

ពួកគេប្រើសេចក្តីប្រកាសនេះដើម្បីគណនាចំនួនពន្ធដែលអ្នកត្រូវការបង់។ អ្នកមានរយៈពេល 28 ថ្ងៃដើម្បីបំពេញសេចក្តីប្រកាសនេះ និងផ្តល់វាឱ្យទៅនិយោជករបស់អ្នក។ ប្រិនបើអ្នកមិនផ្តល់ឱ្យទេ ពួកគេត្រូវតែដកពន្ធពីប្រាក់ខែរបស់អ្នកក្នុងអត្រាខ្ពស់បំផុត។

សម្រាប់ព័ត៌មានបន្ថែមស្តីពីការទាមទារកម្រិតចំនួនប្រាក់រួចពន្ធ ចូលមើល

ato.gov.au/taxfreethreshold

ប្រសិនបើ អ្នកជាអ្នកស្រុកអូស្ត្រាលីសម្រាប់គោលបំណងបង់ពន្ធ អ្នកអាចទាមទារកម្រិតចំនួនប្រាក់ចំណូលដែលមិនយកពន្ធ នៅពេលអ្នកបំពេញសេចក្តីប្រកាសរបស់អ្នក។ នេះមានន័យថា ទឹកប្រាក់ដំបូងចំនួន 18.200 ដុល្លារនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់អ្នកមិនបង់ពន្ធទេ។

ជាទូទៅ អ្នកអាចទាមទារកម្រិតចំនួនប្រាក់ចំណូលដែលមិនយកពន្ធបានតែពីនិយោជកមួយប៉ុណ្ណោះ។ ប្រសិនបើ អ្នកមាននិយោជកច្រើនជាងមួយ អ្នកគួរទាមទារកម្រិតចំនួនប្រាក់ចំណូលដែលមិនយកពន្ធពីនិយោជកដែលបង់ប្រាក់ខែ ឬប្រាក់កម្រៃច្រើនជាងគេបង្អស់។

សម្រាប់ព័ត៌មានបន្ថែមស្តីពីសេចក្តីប្រកាសលេខបញ្ជីពន្ធ ចូលមើល ato.gov.au/TFNdec

ការបង់ពន្ធ

នៅពេលនិយោជករបស់អ្នកបើកប្រាក់ខែ ឬប្រាក់កម្រៃ ពួកគេដកពន្ធ និងផ្ញើវាមកឱ្យយើង។ បង្កាន់ដៃបើកប្រាក់នឹងបង្ហាញពីចំនួនពន្ធដែលអ្នកបានបង់។ នៅក្នុងឆ្នាំហិរញ្ញវត្ថុ សេចក្តីប្រកាសប្រាក់ចំណូលរបស់អ្នក ឬសេចក្តីសង្ខេបនៃការបង់ប្រាក់នឹងបង្ហាញពីប្រាក់ចំណូលសរុបរបស់អ្នកដែលបានទទួលពីនិយោជក និងចំនួនពន្ធដែលពួកគេបានដក។ សេចក្តីប្រកាសប្រាក់ចំណូលរបស់អ្នកមាននៅ ATO online services តាមរយៈគណនី myGov។

ចំនួនពន្ធដែលអ្នកបង់គឺអាស្រ័យទៅលើ៖

- ការតាំងលំនៅក្នុងគោលបំណងបង់ពន្ធ
- អ្នកក្របានប្រាក់ចំណូលចំនួនប៉ុន្មាន
- ថាតើអ្នកមានការងារច្រើនជាងមួយ
- ថាតើអ្នកមាន tax file number (TFN) – នេះគឺជាលេខយោងផ្ទាល់ខ្លួនដែលអ្នកគួរប្រាប់និយោជករបស់អ្នក បន្ទាប់ពីអ្នកចាប់ផ្តើមធ្វើការឱ្យពួកគេ។



និយោជកខ្លះចូលចិត្តបង់ជាសាច់ប្រាក់ជាងបង់
ចូលក្នុងគណនីធនាគារ។ ការធ្វើបែបនេះទទួល
យកបាន ឱ្យតែពួកគេនៅតែ៖

- ដកពន្ធពីប្រាក់ដែលពួកគេបង់ឱ្យអ្នក
- ផ្តល់ដល់អ្នកនូវបង្កាន់ដៃបើកប្រាក់ដែលបង្ហាញ
ពីចំនួនពន្ធដែលបានដក
- បង់ប្រាក់បដិភាគសម្រាប់ប្រាក់សោធននិវត្តន៍
ឱ្យអ្នក (ប្រសិនបើអ្នកមានសិទ្ធិទទួលបាន
ប្រាក់សោធននិវត្តន៍)។

ប្រសិនបើ អ្នកចាប់ផ្តើមការ មុនពេលអ្នកមាន
TFN អ្នកមានរយៈពេល 28 ថ្ងៃ ដើម្បីសុំលេខ
បញ្ជីពន្ធ ហើយផ្តល់វាឱ្យនិយោជករបស់អ្នក។
ប្រសិនបើអ្នកមិនផ្តល់ទេ និយោជករបស់អ្នកត្រូវតែ
ដកពន្ធពីប្រាក់ខែរបស់អ្នកក្នុងអត្រាខ្ពស់បំផុត។

សម្រាប់ព័ត៌មានបន្ថែមស្តីពីអត្រាពន្ធ ចូលមើល
ato.gov.au/taxrates

ប្រាក់សោធននិវត្តន៍

ប្រាក់សោធននិវត្តន៍ (super) គឺជាលុយដែល
បានដកទុកនៅអំឡុងជីវិតការងាររបស់អ្នកដើម្បី
ផ្តល់សម្រាប់ការចូលនិវត្តន៍របស់អ្នក។ នៅពេល
ចាប់ផ្តើមការងារថ្មី វាមានសារៈសំខាន់សម្រាប់អ្នក
ត្រូវយល់ដឹងពីរបៀបគណនាប្រាក់សោធននិវត្តន៍
ហើយដឹងពីសិទ្ធិ និងសិទ្ធិទទួលបានរបស់អ្នក។

ប្រាក់សោធននិវត្តន៍ត្រូវបង់បន្ថែមពីលើប្រាក់ខែ
របស់អ្នក។ ប្រសិនបើអ្នកមានសិទ្ធិទទួលបាន
ប្រាក់សោធននិវត្តន៍ និយោជករបស់អ្នកត្រូវតែ
បង់ប្រាក់បដិភាគសម្រាប់ប្រាក់សោធននិវត្តន៍
ចូលទៅក្នុងគណនីនៃមូលនិធិប្រាក់សោធន
និវត្តន៍។ មនុស្សភាគច្រើនបំផុតអាចជ្រើសរើស
មូលនិធិប្រាក់សោធននិវត្តន៍សម្រាប់ឱ្យនិយោជក
បង់ប្រាក់បដិភាគទាំងនេះចូលទៅ។

វាមានសារៈសំខាន់ថាអ្នកត្រូវពិនិត្យមើលប្រាក់
សោធននិវត្តន៍របស់អ្នកឱ្យបានទៀតទាត់ដើម្បី
ធានាថាការបង់ប្រាក់សោធននិវត្តន៍ចូលទៅក្នុង
គណនីប្រាក់សោធននិវត្តន៍របស់អ្នកមានភាព
ត្រឹមត្រូវ។ សម្រាប់ព័ត៌មានបន្ថែមស្តីពីការតាមដាន
ប្រាក់សោធននិវត្តន៍របស់អ្នក ចូលមើល
ato.gov.au/trackyoursuper

សម្រាប់ព័ត៌មានបន្ថែមស្តីពីប្រាក់សោធននិវត្តន៍
ចូលមើល ato.gov.au/ffnsuper



ការទូទាត់ពន្ធរបស់អ្នក

តើនរណាខ្លះត្រូវការរៀបចំការទូទាត់ពន្ធ?

ជាបុគ្គល អ្នកត្រូវតែដាក់ពាក្យទូទាត់ពន្ធ ប្រសិនបើ៖

- អ្នកមានគេដកពន្ធចេញពីប្រាក់ខែរបស់អ្នក នៅក្នុងឆ្នាំពន្ធ (ថ្ងៃទី1 ខែកក្កដា ដល់ថ្ងៃទី 30 ខែមិថុនា)
- ប្រាក់ចំណូលដែលជាប់ពន្ធរបស់អ្នក (ដោយ រួមបញ្ចូលមានប្រាក់បង់ដោយរដ្ឋាភិបាល អូស្ត្រាលីលើមួយចំនួន) គឺមានចំនួនលើសពី កម្រិតចំនួនប្រាក់ជាក់លាក់សម្រាប់អ្នកស្រុក អូស្ត្រាលី
- អ្នកជាជនបរទេស ហើយរកបានប្រាក់ 1 ដុល្លារ ឬច្រើនជាងនៅប្រទេសអូស្ត្រាលីនៅក្នុងឆ្នាំពន្ធ (ដោយមិនរាប់បញ្ចូលប្រាក់ចំណូលដែលបាន កាត់ពន្ធដែលត្រូវដកពីអ្នកមិនមែនជាអ្នកស្រុក អូស្ត្រាលី)
- អ្នកកំពុងចាកចេញពីប្រទេសអូស្ត្រាលី ជាអចិន្ត្រៃយ៍ ឬសម្រាប់រយៈពេលច្រើនជាង មួយឆ្នាំពន្ធ។

យើងប្រើព័ត៌មានពីការទូទាត់ពន្ធ ដូចជា ប្រាក់ចំណូលរបស់អ្នក និងចំនួនពន្ធដែលអ្នកបាន បង់ ដើម្បីគណនា ប្រសិនបើ អ្នកត្រូវការបង់ពន្ធ បន្ថែម ឬក៏អ្នកនឹងទទួលបានលុយមកវិញ (ការសងប្រាក់ពីពន្ធមកវិញ) ។

សម្រាប់ព័ត៌មានបន្ថែម និងដើម្បីស្វែងយល់ ប្រសិនបើអ្នកត្រូវការដាក់ពាក្យទូទាត់ពន្ធ ចូលមើល ato.gov.au/DoINeedToLodge

ព័ត៌មានដែលអ្នកត្រូវការដើម្បីដាក់ពាក្យ

ដើម្បីដាក់ពាក្យទូទាត់ពន្ធ អ្នកត្រូវការដឹង៖

- ចំនួនប្រាក់ចំណូលដែលអ្នករកបានពីការងារ (ដោយរាប់បញ្ចូលទាំងការបង់ជាសាច់ប្រាក់ ណាមួយ) ពីការប្រាក់ទៅលើគណនីធនាគារ ឬវិនិយោគ
- ចំនួនពន្ធដែលបានកាត់ពីប្រាក់ចំណូលរបស់ អ្នក (ចំនួនលុយដែលបានដកចេញពីប្រាក់ខែ របស់អ្នកដែលបានបង់ដោយនិយោជករបស់ អ្នក ហើយធ្វើឱ្យយើង)
- អំពីប្រាក់កាត់កង និងប្រាក់កាត់កងពន្ធ ណាមួយដែលអ្នកកំពុងទាមទារ។

ប្រាក់កាត់កងគឺជាតម្លៃដែលអ្នកអាចទាមទារ ដើម្បីកាត់បន្ថយពន្ធរបស់អ្នក។ ប្រាក់កាត់កង ភាគច្រើនបំផុតគឺទាក់ទងនឹងការចំណាយលើ ការងារ។ នោះគឺជាលុយដែលអ្នកបានចំណាយ ទៅលើអ្វីមួយដើម្បីជួយអ្នករកប្រាក់ចំណូលរបស់ អ្នក។ អ្នកត្រូវតែអាចបង្ហាញថា៖

- ការចំណាយនានាទាក់ទងផ្ទាល់នឹងការរក ប្រាក់ចំណូល
- ការចំណាយនានាមិនមានលក្ខណៈឯកជន
- អ្នកមានកំណត់ត្រាដើម្បីបញ្ជាក់ពីការចំណាយ របស់អ្នក (ដូចជាបង្កាន់ដៃ)។



និយោជករបស់អ្នកត្រូវការផ្តល់ដល់អ្នកនូវសេចក្តីប្រកាសប្រាក់ចំណូល ឬសេចក្តីសង្ខេបការបង់ប្រាក់។ នេះបង្ហាញពីចំនួនប្រាក់ចំណូលដែលអ្នករកបាន និងចំនួនពន្ធដែលអ្នកបានបង់។

សម្រាប់ព័ត៌មានដើម្បីជួយអ្នកដាក់ពាក្យទូទាត់ពន្ធចូលមើល៖

- ato.gov.au/incomemustdeclare
- ato.gov.au/deductions
- ato.gov.au/incomestatement

ការរក្សាទុកកំណត់ត្រា

នៅពេលអ្នកដាក់ពាក្យទូទាត់ពន្ធរបស់អ្នក យើងពិនិត្យមើលវា ហើយគណនាថាតើអ្នកបានបង់ពន្ធគ្រប់ចំនួនត្រឹមត្រូវហើយឬនៅ។ យើងប្រាប់អ្នកឱ្យដឹងពីលទ្ធផលដោយផ្ញើដល់អ្នកនូវសេចក្តីជូនដំណឹងពីការវាយតម្លៃ។

អ្នកត្រូវតែរក្សាទុកកំណត់ត្រា ដូចជាបង្កាន់ដៃសម្រាប់ប្រាក់កាត់កងណាមួយដែលអ្នកទាមទារ។ អ្នកត្រូវការរក្សាទុកកំណត់ត្រាទាំងនេះរយៈពេលប្រាំឆ្នាំយ៉ាងតិច ចាប់ពីកាលបរិច្ឆេទដែលអ្នកដាក់ពាក្យទូទាត់ពន្ធរបស់អ្នក។ យើងអាចសុំឱ្យអ្នកបង្ហាញយើងនូវកំណត់ត្រាទាំងនេះ។

សម្រាប់ព័ត៌មានបន្ថែមស្តីពីការរក្សាទុកកំណត់ត្រាចូលមើល ato.gov.au/taxrecords

myDeductions គឺជាវិធីងាយស្រួលមួយដើម្បីរក្សាទុកកំណត់ត្រាការចំណាយ និងប្រាក់ចំណូលរបស់អ្នកក្នុងកន្លែងតែមួយ។ ទាញយក ATO app ដាក់នៅក្នុងឧបករណ៍ឆ្លាតវៃរបស់អ្នក ហើយជ្រើសរើសយករូបតំណាង myDeductions ។ ចូលទៅ ato.gov.au/app

សម្រាប់ព័ត៌មានបន្ថែមស្តីពីឧបករណ៍ myDeductions ចូលមើល ato.gov.au/myDeductionatoapp



បំពេញ និងដាក់ពាក្យទូទាត់ពន្ធរបស់អ្នក

ពេលណាត្រូវដាក់ពាក្យ

អ្នកអាចដាក់ពាក្យតាមអនឡាញដោយប្រើ myTax តាមរយៈភ្នាក់ងារពន្ធដែលមានចុះក្នុងបញ្ជីត្រឹមត្រូវ ឬក៏បំពេញការទូទាត់ពន្ធជា ក្រដាស។ ការទូទាត់ពន្ធរបស់អ្នកគ្របដណ្តប់ លើឆ្នាំប្រាក់ចំណូលចាប់ពីថ្ងៃទី 1 ខែកក្កដា ដល់ ថ្ងៃទី 30 ខែមិថុនា។ ការទូទាត់ពន្ធរបស់អ្នក ត្រូវតែដាក់ ឬក៏ប្រើភ្នាក់ងារពន្ធឱ្យបានមុនថ្ងៃទី 31 ខែតុលា។

នៅពេលអ្នកដាក់ពាក្យតាមអនឡាញដោយប្រើ myTax ឬក៏ប្រើភ្នាក់ងារពន្ធ យើងបំពេញជាមុន នូវពាក្យទូទាត់ពន្ធរបស់អ្នកដោយប្រើព័ត៌មាន ដែលយើងមានរួចមកហើយ។ ឧទាហរណ៍ ប្រាក់ចំណូលពីការងារ និងការប្រាក់ធនាគារ។ សម្រាប់មនុស្សភាគច្រើនបំផុត ព័ត៌មាននេះនឹង មានរួចជាស្រេច នៅចុងខែកក្កដា។ ការរង់ចាំយើង បំពេញជាមុននូវព័ត៌មានអាចធ្វើឱ្យការធ្វើការ ទូទាត់ពន្ធរបស់អ្នកមានលក្ខណៈងាយស្រួលជាង និងសុក្រិតជាង។

យើងនឹងបំពេញជាមុននូវព័ត៌មាន នៅពេលយើង ទទួលបានវា ដូច្នេះអ្នកត្រូវការពិនិត្យមើលថា ព័ត៌មានលម្អិតមានលក្ខណៈត្រឹមត្រូវ ហើយបន្ថែម ព័ត៌មានអ្វីដែលគ្មាននៅក្នុងពាក្យនេះ។

សម្រាប់ព័ត៌មានបន្ថែមស្តីពីរបៀបដាក់ពាក្យទូទាត់ ពន្ធរបស់អ្នក ចូលមើល ato.gov.au/lodgingtaxreturn

ដាក់ពាក្យអនឡាញដោយប្រើ myTax

អ្នកអាចដាក់ពាក្យទូទាត់ពន្ធរបស់អ្នកតាមអន ឡាញដោយប្រើ myTax។ វាជាវិធីដែលលឿន ងាយស្រួល មានសុវត្ថិភាព និងមានសន្តិសុខ ដើម្បីដាក់ពាក្យតាមអនឡាញ។

ដើម្បីប្រើ myTax ដំបូង អ្នកត្រូវការបង្កើតគណនី myGov ជាមុនសិន ហើយភ្ជាប់គណនីរបស់អ្នក ទៅនឹង ATO online services។

សម្រាប់ព័ត៌មានបន្ថែមស្តីពី myGov និងការភ្ជាប់ ទៅនឹង ATO ចូលមើល ato.gov.au/linktomygov

យើងផ្តល់យោបល់ថាអ្នកគួរភ្ជាប់ នៅមុនពេលធ្វើ ពន្ធ (ថ្ងៃទី 1 ខែកក្កដា) ដើម្បីធានាថាអ្នកទទួល បានការប្រស្រ័យទាក់ទងទាំងអស់ និងគ្មានការ ពន្យារពេល នៅក្នុងការដាក់ពាក្យទូទាត់ពន្ធរបស់ អ្នក។

នៅពេលអ្នកបានភ្ជាប់ទៅនឹង ATO online services រួចហើយ អ្នកអាចចូលប្រើ myTax ដើម្បីដាក់ពាក្យទូទាត់ពន្ធរបស់អ្នកបាន។

សម្រាប់ព័ត៌មានបន្ថែមស្តីពីការដាក់ពាក្យទូទាត់ ពន្ធដំបូងរបស់អ្នក ចូលមើល ato.gov.au/firstreturn



ដាក់ពាក្យដោយប្រើភ្នាក់ងារពន្ធដែលមានចុះក្នុងបញ្ជីត្រឹមត្រូវ

អ្នកអាចប្រើប្រើភ្នាក់ងារពន្ធដែលមានចុះក្នុងបញ្ជីត្រឹមត្រូវដើម្បីរៀបចំ និងដាក់ពាក្យទូទាត់ពន្ធរបស់អ្នក។ អ្នកត្រូវការទាក់ទងពួកគេឱ្យបានមុនថ្ងៃទី 31 ខែតុលា។ សម្រាប់ព័ត៌មានបន្ថែម ចូលមើល ato.gov.au/lodgewithanagent

ជំនួយ និងការគាំទ្រដើម្បីដាក់ពាក្យ

នៅពេលធ្វើពន្ធ អ្នកអាចទទួលបានជំនួយក្នុងការធ្វើពន្ធរបស់អ្នកដោយមិនគិតថ្លៃ។ សេវា Tax Help (ជំនួយធ្វើពន្ធ) របស់យើងមានសម្រាប់អ្នកមានប្រាក់ចំណូល ក្នុងរង្វង់ 60.000 ដុល្លារ ឬតិចជាងក្នុងមួយឆ្នាំ។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការបំពេញការទូទាត់ពន្ធរបស់អ្នក អ្នកស្ម័គ្រចិត្តដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវរបស់យើងអាចជួយអ្នកបាន។ ពួកគេផ្តល់សេវាដោយរក្សាភាពសម្ងាត់ និងមិនគិតថ្លៃដើម្បីជួយមនុស្សទូទៅបំពេញការទូទាត់ពន្ធតាមអនឡាញដោយប្រើ myTax។

Tax Help គឺមាននៅក្នុងទីក្រុងធំៗទាំងអស់ ហើយទីកន្លែងផ្សេងទៀតជាច្រើននៅប្រទេសអូស្ត្រាលី ចាប់ពីខែកក្កដាដល់ ខែតុលាជារៀងរាល់ឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែមស្តីពី Tax Help ចូលមើល ato.gov.au/taxhelp

ការពារព័ត៌មានរបស់អ្នក



វាមានសារៈសំខាន់ត្រូវការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

TFN របស់អ្នកគឺនៅជាមួយអ្នកមួយជីវិត ដូច្នេះរក្សាវាទុកឱ្យមានសុវត្ថិភាព។ អ្នករក្សាទុក TFN ដដែល ទោះជាអ្នកប្តូរឈ្មោះ ឬប្តូរអាសយដ្ឋានផ្លាស់ទៅរស់នៅផ្សេង ឬក៏ទៅក្រៅប្រទេសក្តី។

កុំឱ្យអ្នកផ្សេងប្រើ TFN របស់អ្នកឱ្យសោះ ទោះជាមិត្តភក្តិ ឬសាច់ញាតិក៏ដោយ។ ការអនុញ្ញាតឱ្យអ្នកផ្សេងប្រើវា ការឱ្យវាទៅអ្នកក្រៅ ឬក៏ការលក់វាគឺជាបទឧក្រិដ្ឋ។

ឱ្យ TFN របស់អ្នកទៅតែ៖

- យើង នៅពេលពិភាក្សាកំណត់ត្រាពន្ធរបស់អ្នក
- និយោជករបស់អ្នកបន្ទាប់ពីអ្នកចាប់ផ្តើមការងារ ក៏ប៉ុន្តែមិនផ្តល់នៅក្នុងពាក្យសុំការងារទេ
- ធនាគាររបស់អ្នក ឬក៏ស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត
- Services Australia
- ភ្នាក់ងារពន្ធដែលមានចុះក្នុងបញ្ជីត្រឹមត្រូវរបស់អ្នក
- មូលនិធិប្រាក់សោធននិវត្តន៍ (super) របស់អ្នក
- គ្រឹះស្ថានឧត្តម្មសិក្សា ឬសាកលវិទ្យាល័យ ដើម្បីទទួលបានប្រាក់កម្ចីសម្រាប់សិស្ស ដូចជា Higher Education Loan Program (HELP) ។

ប្រសិនបើអ្នកគិតថា TFN របស់អ្នកបានបាត់ គេលួច ឬក៏ត្រូវបានគេប្លែងខ្លួន សូមរាយការណ៍មកយើងភ្លាម។ សម្រាប់ព័ត៌មានបន្ថែម ចូលមើល ato.gov.au/FindmyTFN

ធ្វើឱ្យប្រាកដថាអ្នករក្សាទុកព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នកឱ្យមានសុវត្ថិភាពដើម្បីជួយទប់ស្កាត់បទឧក្រិដ្ឋលួចអត្តសញ្ញាណ។ បទឧក្រិដ្ឋលួចអត្តសញ្ញាណកើតមានឡើងនៅពេលព័ត៌មានលម្អិតនៃអត្តសញ្ញាណរបស់អ្នកត្រូវបានគេប្រើប្រាស់ដើម្បីប្រព្រឹត្តបទឧក្រិដ្ឋ។ សូមចងចាំថា៖

- កុំចែករំលែកគណនី myGov របស់អ្នក ឬក៏លេខសម្ងាត់អន្តរាញ់ផ្សេងទៀតជាមួយអ្នកណាឱ្យសោះ— ទោះជាភ្នាក់ងារពន្ធរបស់អ្នក (ប្រសិនបើ អ្នកប្រើគណនី) ត្រូវការគណនី និងលេខសម្ងាត់ក្តី
- កុំដាក់បញ្ចូល TFN លេខសម្ងាត់ ឬក៏ព័ត៌មានរលើបផ្សេងទៀតនៅក្នុងអ៊ីម៉ែលឱ្យសោះ។

ការឆបោកតាមអ៊ីម៉ែល ទូរសារ សារ និងទូរស័ព្ទអាចមើលទៅ និងស្តាប់ទៅដូចជាការឱ្យជឿជាក់ណាស់។ យល់ដឹង និងប្រសិនបើអ្នកមិនច្បាស់ថាការប្រស្រ័យទាក់ទងមកពីនរណាទេ សូមទាក់ទងយើង ដោយចូលមើល ato.gov.au/phoneus ឬក៏ចូលមើល ato.gov.au/scams

សម្រាប់ព័ត៌មានបន្ថែមស្តីពីរបៀបរក្សាទុកព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នកឱ្យមានសុវត្ថិភាពចូលមើល៖

- ការការពារព័ត៌មានរបស់អ្នក – ato.gov.au/identitycrime
- ការឆបោកឱ្យបង់ពន្ធ – ato.gov.au/scams
- បទឧក្រិដ្ឋលួចអត្តសញ្ញាណ – ato.gov.au/identitytheft
- scamwatch.gov.au

f   **in** 

ato.gov.au